

れいわ ねんど
令和5年度

神奈川県高校生等奨学給付金 (通常給付・国公立)

じゅぎょうりょういがい きょういくひ しえん へんかんふよう きゅうふきん しんせいひつよう
授業料以外の教育費を支援する返還不要の給付金(申請必要)
せいかつ ほ ご せいぎょうふじょ じゅきゅうせたい じゅうみんぜいしよとくわりひ かぜいせたい たいしよう
生活保護(生業扶助)受給世帯・住民税所得割非課税世帯が対象

1 申請できる方 令和5年7月1日現在で次の要件のすべてを満たす世帯

- 1) 保護者の方が神奈川県内に住所を有していること。
 - 神奈川県外在住の場合は、お住まいの都道府県へお問合せください。
 - 都道府県によって申請期限が異なりますので、お早めに(できれば7月中旬に)ご確認ください。
- 2) 生活保護(生業扶助)受給世帯または住民税所得割非課税世帯であること。
 - 生活保護(生業扶助)受給世帯(以下「生活保護世帯」という。)の確認は、令和5年7月1日現在の生業扶助の措置状況で確認します。
 - 住民税所得割非課税世帯(以下「非課税世帯」という。)の確認は、保護者全員の令和5年度の都道府県民税所得割額と市町村民税所得割額で確認します。
※ 海外赴任等で日本国内に住所を有しないため非課税である場合は対象外となります。
- 3) 対象となる高校生等が高等学校等に在籍していること。
 - 高校生等とは、就学支援金、学び直し支援金又は専攻科支援金の受給資格を有する生徒です。
 - 高校生等が児童福祉施設(母子生活支援施設を除く。)に入所又は里親に養育されており、見学旅行費又は特別育成費が措置されている場合は対象外となります。
 - 高等学校等とは、高等学校(別科を除く。)、中等教育学校(後期課程)、高等専門学校(第1学年から第3学年まで)、専修学校及び各種学校のうち高等学校の課程に類する課程を置くものをいいます。
※ 高等学校及び中等教育学校(後期課程)の専攻科を含みます。

※ (1)~(3)に該当する方で、就学支援金や奨学金を申請した方も対象となる場合があります。

2 申請期間 令和5年7月3日(月)~令和5年12月15日(金)

- 書類審査がありますので、お早めにご提出ください。
- 神奈川県内の公立学校の場合は、校内締切がありますので、各学校へご確認ください。
- 高校生等を複数扶養している場合は、それぞれの高校生等について申請が必要です。

ឆ្នាំ 2023
ការផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យនៅក្នុងខេត្តកណ្តាល
(ការផ្តល់ប្រាក់ទូទៅ - សាលារដ្ឋ)

អាហារូបករណ៍សម្រាប់បង្ហាញស្តុកស្តម្ភផ្សេងៗក្រៅពីថ្លៃវិទ្យាល័យដោយមិនតម្រូវអោយសងតម្លៃបំណុលបំណុល
(ចាំបាច់ត្រូវដាក់ពាក្យ)

គ្រួសារដែលកំពុងទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋ (ទទួលប្រាក់ជំនួយការងារឬមុខរបរ)

1 សិស្សដែលអាចដាក់ពាក្យជាសិស្សនៅក្នុងគ្រួសារដែលមានលក្ខខណ្ឌគ្រប់គ្រាន់គិតត្រឹមថ្ងៃទី1ខែកក្កដាឆ្នាំ2023

- (1) តម្រូវអោយអាណាព្យាបាលមានចុះអាសយដ្ឋាននៅក្នុងខេត្តកណ្តាល
 - ក្នុងករណីមានអាសយដ្ឋាននៅក្រៅខេត្តកណ្តាលសូមទំនាក់ទំនងទៅតាមខេត្តក្រុងដែលលោកអ្នករស់នៅ
 - ថ្លៃផ្គត់ផ្គង់នៃការដាក់ពាក្យគឺខុសៗគ្នារវាងខេត្តនីមួយៗសូមទំនាក់ទំនងសួរបញ្ជាក់អោយបានឆាប់រហ័ស
 (យកល្អសួរនៅក្នុងខែកក្កដា)
 - (2) គ្រួសារដែលកំពុងទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋ (ទទួលប្រាក់ជំនួយការងារឬមុខរបរ)
 - ឬជាគ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធពលរដ្ឋរបស់ខេត្តក្រុងឬឃុំសង្កាត់
 - គ្រួសារដែលកំពុងទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋ (ទទួលប្រាក់ជំនួយការងារឬមុខរបរ) ការពិនិត្យឯកសារគឺមានការផ្លាស់ប្តូរអំពីស្ថានភាពរបស់ការទទួលប្រាក់ជំនួយការងារឬមុខរបរគិតមកដល់ថ្ងៃទៅ 1 ខែកក្កដាឆ្នាំ 2023
 - ការអនុគ្រោះពន្ធពលរដ្ឋដោយយោងទៅតាមប្រាក់ចំណូល
 (ចាប់ពីខាងក្រោមនេះទៅសូមហៅថាគ្រួសារដែលទទួលការអនុគ្រោះពន្ធ) > ការពិនិត្យឯកសារគឺអាណាព្យាបាលទាំងឡាយត្រូវបានពិនិត្យលើការបង់ពន្ធដោយយោងទៅតាមប្រាក់ចំណូលនិងការបង់ពន្ធទៅអោយស្រុកភូមិឃុំក្នុងឆ្នាំ 2023
 - ※ ក្នុងករណីទៅបំពេញការងារនៅបរទេសហើយមិនបានរស់នៅក្នុងស្រុកជម្ងឺអោយគ្មានការបង់ពន្ធហើយក៏គ្មានសិទ្ធិទទួលបានប្រាក់ដែរ។
 - (3) សិស្សវិទ្យាល័យដែលមានសិទ្ធិទទួលប្រាក់ជំនួយសិស្សដែលកំពុងតែមានឈ្មោះនៅក្នុងវិទ្យាល័យ
 - សិស្សវិទ្យាល័យជាដើមគឺសំដៅទៅលើសិស្សដែលមានសិទ្ធិទទួលប្រាក់ឧបត្ថម្ភថ្លៃវិទ្យាល័យ, ប្រាក់ឧបត្ថម្ភសំរាប់ចូលសិក្សាជាថ្មីម្តងទៀតនឹងប្រាក់ឧបត្ថម្ភថ្លៃរៀនមុខវិជ្ជាជំនាញ។
 - សិស្សវិទ្យាល័យដែលចូលរស់នៅក្នុងមណ្ឌលលក្ខណៈ (លើកលែងតែកន្លែងគាំពារម្តាយនិងកុមារ) ឬសិស្សដែលរងការចិញ្ចឹមបីបាច់ដោយឪពុកម្តាយធម៌ហើយការធ្វើដំណើរកំសាន្តតាមសាលាឬថ្លែបណ្តុះបណ្តាលផ្សេងៗត្រូវបានគេចេញអោយនោះមិនអាចមានសិទ្ធិទទួលអាហារូបករណ៍ទេ។
 - វិទ្យាល័យ (លើកលែងតែរៀនវគ្គខ្លីសម្រាប់យកគុណវុឌ្ឍិជាដើម) , អនុវិទ្យាល័យ (វគ្គចុងក្រោយ) វិទ្យាល័យជំនាញវិជ្ជាជីវៈ (ពីថ្នាក់ទី 1 ដល់ថ្នាក់ទី 3) វិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឬមួយចំនួនផ្សេងទៀតនៃវគ្គសិក្សាដែលមានតាមបុរេវិទ្យាល័យ។
 - ※ រួមទាំងសិស្សរៀនមុខវិជ្ជាជំនាញរបស់វិទ្យាល័យនិងអនុវិទ្យាល័យ (វគ្គចុងក្រោយ)
- ※ សិស្សដែលមានលក្ខខណ្ឌដូចពី (1) ~ (3) ហើយបានដាក់ពាក្យសុំប្រាក់ឧបត្ថម្ភថ្លៃសិក្សានឹង អាហារូបករណ៍អាចមានសិទ្ធិដែរ។

2 កំឡុងពេលដាក់ពាក្យ ចាប់ពីថ្ងៃទី3(ថ្ងៃច័ន្ទ)ខែកក្កដាឆ្នាំ2023~ថ្ងៃទី15(ថ្ងៃសុក្រ)ខែធ្នូឆ្នាំ2023

- មានការពិនិត្យវិនិច្ឆ័យលើឯកសារ។ សូមបញ្ជាក់ដាក់ឯកសារឱ្យបានឆាប់។
- ថ្លៃផ្គត់ផ្គង់នៃការដាក់ពាក្យរបស់សាលារដ្ឋនៅក្នុងខេត្តកណ្តាលគឺខុសៗគ្នា។ សូមសួរបញ្ជាក់ទៅតាមសាលានីមួយៗ
- បើក្នុងគ្រួសារលោកអ្នកមានកូនជាសិស្សវិទ្យាល័យច្រើនអ្នកសូមដាក់ពាក្យផ្សេងៗគ្នា។

3 支給時期 申請した月の2箇月後の末頃を予定 (例)7月申請⇒9月末頃支給

- 申請が集中した場合は、支給時期が遅くなる場合があります。

4 申請書提出先

令和5年7月1日に在学する(していた)学校の事務室

- 神奈川県外の国公立学校に在学の場合は、申請書裏面に学校の証明を受けた後、直接、神奈川県教育委員会財務課高校奨学金グループ 〒231-8588 横浜市中区日本大通1-1-1 ☎045-210-8251(直通)へ申請してください。

5 支給条件 授業料以外の教育費に係る費用に対して支給します

- 授業料以外の教育費に係る費用に対して支給しますので、この費用に未済がある場合は、奨学給付金支給額を未済額に充当します。
 ※ 授業料以外の教育費の例:教科書費、教材費、学用品費、通学用品費、校外活動費、生徒会費、PTA会費、入学用品費、修学旅行積立金等
- 授業料以外の教育費に係る費用で未済がないことについて、学校長の確認が必要となります。

6 支給額 世帯区分及び在学する学校の課程により支給額が異なります 「対象者及び給付額確認シート」を参照してください

- 対象となる高校生等1人あたりの支給額 (年額)

世帯区分		全日制・定時制	通信制	専攻科
生活保護世帯		32,300円 ^{えん}		
非課税世帯	15歳以上23歳未満 の扶養されている 兄弟姉妹が	いない	117,100円 ^{えん}	50,500円 ^{えん}
		いる	143,700円 ^{えん}	

3 ពេលវេលាដែលត្រូវបានប្រាក់ ក្រោយពេលដាក់ពាក្យ2ខែក្រោយមកប្រាក់នឹងត្រូវបានផ្តល់ជូន ។ (ឧទាហរណ៍) ដាក់ពាក្យស្នើសុំនៅខែកក្កដា នឹងអាចទទួលបានប្រាក់នៅចុងខែកញ្ញា

- បើមានអ្នកដាក់ពាក្យច្រើនការផ្តល់ប្រាក់អាចចំណាយពេលយូរ។

4 ទឹកថ្លៃដាក់ពាក្យស្នើសុំ

ដាក់ពាក្យនៅការិយាល័យរបស់វិទ្យាល័យដែលសិស្សសមានឈ្មោះនៅក្នុងនោះគិតមកដល់ថ្ងៃទី1ខែកក្កដាឆ្នាំ2023

- ក្នុងករណីកំពុងសិក្សានៅសាលារដ្ឋដែលនៅក្រៅពីខេត្តកាណាហ្គាវ៉ា, ក្រោយពីបានទទួល

ការបញ្ជាក់នៅលើខ្នងលិខិតស្នើសុំរងចាស់សូមទាក់ទងផ្ទាល់ទៅ

神奈川県教育委員会財務課高校奨学金グループ

〒231-8588 横浜市 中区 日本大通1 よこはまし なかく に ほん おおど おり ☎045-210-8251 (លេខទូរស័ព្ទខ្សែផ្ទាល់)

5 លក្ខខណ្ឌនៃការផ្តល់ប្រាក់

ប្រាក់នេះផ្តល់ជូនសម្រាប់ចំណាយទៅលើការរៀនសូត្រយ៉ាងណាក៏ដោយដែលពាក់ព័ន្ធនឹងការរៀនសូត្រក្រៅពីថ្លៃសិក្សានៅសាលា

- អាហារូបករណ៍នេះគឺផ្តល់សម្រាប់ការចំណាយលើថ្លៃរៀនសូត្រយ៉ាងណាក៏ដោយក្រៅពីថ្លៃវិទ្យាល័យ។ បុរសសិស្សមានជំពាក់ថ្លៃចំណាយទាំងនេះសាលានឹងកាត់អាហារូបករណ៍ដើម្បីសងទៅសាលា។
- ※ ឧទាហរណ៍នៃការចំណាយលើថ្លៃរៀនសូត្រក្រៅពីថ្លៃវិទ្យាល័យ : ថ្លៃសៀវភៅបោះពុម្ព, ថ្លៃឯកសារសិក្សា, ថ្លៃសម្ភារៈសិក្សា, ថ្លៃធ្វើដំណើរទៅសាលា, ថ្លៃលើសកម្មភាពនៅក្រៅសាលា, បង់ថ្លៃសមាជិករបស់សិស្សស, ថ្លៃសមាជិក PTA, ថ្លៃចូលបរិសេសកាល, បង់ការសន្សំប្រាក់ដើម្បីដើរកំសាន្តជាដើម
- ម្រូវអោយមានការបញ្ជាក់ពីនាយកសាលា បើសិស្សសមាននៅជំពាក់ការចំណាយលើថ្លៃរៀនសូត្រយ៉ាងណាក៏ដោយក្រៅពីថ្លៃសាលា។

6 ចំនួនទឹកប្រាក់ ចំនួនទឹកប្រាក់ខុសគ្នាទៅតាមស្ថានភាពគ្រួសារនិងវគ្គសិក្សារបស់សាលា។

សូមមើលលើឯកសារយោងគឺ តារាងបង្ហាញស្តីពីអ្នកដែលមានសិទ្ធិនិងចំនួនទឹកប្រាក់ ។

- សិស្សវិទ្យាល័យជាដើមដែលមានសិទ្ធិទទួលបានក្នុងម្នាក់ (ទឹកប្រាក់ក្នុង1ឆ្នាំ)

ប្រភេទគ្រួសារ		រៀនពេលថ្ងៃ ▪ រៀនពេលយប់	រៀនតាមប្រព័ន្ធប្រស ណីយ៍	មុខវិជ្ជាជំនាញ
គ្រួសារដែលកំពុងទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋ		¥ 32, 300		¥ 50, 500
គ្រួសារដែលត្រូវបានទទួល លក្ខណៈអនុគ្រោះពន្ធ	ទទួលបានបន្ទុកចិញ្ចឹមបងប្អូនមានអាយុ រត់	¥ 117, 100	¥ 50, 500	
	ពី15ឆ្នាំដល់អាយុ23ឆ្នាំ មាន	¥ 143, 700		

7 提出書類

提出前に記入漏れや添付書類の漏れがないことを確認してください
不備があると支給が遅くなります

(1) 生活保護世帯・非課税世帯共通

① 高校生等奨学給付金受給申請書

② 振込先口座を確認できる書類(預貯金通帳のコピー等)

※ 振込先口座の金融機関名、支店名、預金種別(普通口座又は貯蓄口座)、口座番号及び口座名義人(カナ)がわかる部分の通帳のコピー等を提出してください(通帳の表紙の裏に記載されていることが多いです。)

(2) 生活保護世帯の方 ※専攻科の高校生等を除く。(専攻科の高校生等は(3)参照)

(1)の書類に加えて、令和5年7月1日現在、生業扶助(高等学校等就学費)を受けていることがわかる次の①②の証明書のうちいずれかを提出してください。

① 生活保護法(昭和25年法律第144号)第36条の規定による生業扶助(高等学校等就学費)受給証明書(第2号様式)

※ 学校またはホームページから様式を入手し、福祉事務所で証明を受けてください。

② 生活保護受給証明書の原本又はコピー

申請の対象となる高校生等について、令和5年7月1日現在、生業扶助が支給されていることが記載されている証明書を福祉事務所で発行してもらってください。

このお知らせを担当のケースワーカーに確認いただき、必要な書類の発行を依頼していただくと手続きが円滑に進みます。

※ 専攻科の高校生等は非課税世帯であることを確認するため、上記の書類ではなく(3)に記載の書類を提出していただきます。

7 ឯកសារដែលត្រូវដាក់

មុននឹងដាក់ស្នើត្រូវមើលបញ្ជាក់អោយច្បាស់ថា តើមានចន្លោះក្នុងការបំពេញ ឬខ្វះឯកសារណាមួយឬទេ។
ការ ផុតលំប្រាក់និងពន្យាពេលបើសិនជាគ្មានឯកសារគ្រប់គ្រាន់។

(1) លក្ខខណ្ឌរួមរវាងគ្រួសារដែលទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋនិងគ្រួសារដែលទទួលបានអនុគ្រោះពន្ធ

① លិខិតស្នើសុំវិភាគរូបវន្តសម្រាប់សិស្សវិទ្យាល័យ

② ឯកសារបញ្ជាក់អំពីគណនេយ្យធនាគារ (ថតចម្លងសៀវភៅធនាគារជាដើម)

※ ការថតចម្លងសៀវភៅធនាគារជាដើម (ត្រូវមានឈ្មោះធនាគារ, ឈ្មោះសាខាធនាគារ, ប្រភេទ
(ធនាគារធម្មតាឬធនាគារសន្សំប្រាក់) និងលេខធនាគារ, ឈ្មោះម្ចាស់សៀវភៅ (ភ្ជាប់នឹងរបៀបអានរបស់)
ដែលច្រើនមានចុះនៅក្រោយខ្នងសំបកសៀវភៅ។

(2) គ្រួសារដែលទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋ ※លើកលែងតែសិស្សដែលសិក្សាមុខវិជ្ជាជំនាញ
(សិស្សដែលសិក្សាមុខវិជ្ជាជំនាញសូមមើលនៅលើឯកសារលេខ(3))

① ② សូមដាក់ឯកសារណាមួយបន្ថែមពីលើឯកសារលេខ(1)

ដែលជាលិខិតបញ្ជាក់ថាបានទទួលប្រាក់ជំនួយការងារឬមុខរបរ (ប្រាក់ជំនួយថ្លៃវិទ្យាល័យ) គិតមកដល់ថ្ងៃទី1ខែកក្កដាឆ្នាំ**2023**ចុងបញ្ចប់

**① យោងតាមច្បាប់នៃការទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋ (ចេញច្បាប់នៅឆ្នាំ1950ច្បាប់លេខ144) យោងលើមាត្រាទី36
តម្រូវអោយមានលិខិតបញ្ជាក់ពីការទទួលបានប្រាក់ជំនួយការងារឬមុខរបរ (ប្រាក់ជំនួយថ្លៃវិទ្យាល័យ)
(ទម្រង់លេខ2)**

※សូមយកក្រដាសបំពេញបែបបទពីសាលាឬកូរ៉េចេញពីគេហទំព័រសាលាទៅសុំលិខិតបញ្ជាក់ពីការិយាល័យសុខមាលភាពសង្គម។

② ច្បាប់ដើមឬច្បាប់ចម្លងនៃលិខិតបញ្ជាក់ការទទួលបានប្រាក់ផ្គត់ផ្គង់ជីវភាពពីរដ្ឋ។

សិស្សដែលមានសិទ្ធិដាក់ពាក្យទទួលបានប្រាក់សូមធ្វើការសុំលិខិតបញ្ជាក់អំពីការទទួលបានប្រាក់ជំនួយការងារឬមុខរបរ
គិតមកដល់ថ្ងៃទី1ខែកក្កដាឆ្នាំ**2023**ចុងបញ្ចប់។ លិខិតបញ្ជាក់ត្រូវធ្វើចេញពីការិយាល័យសុខមាលភាពសង្គម។

សូមបង្ហាញលិខិតជូនតំណឹងនេះទៅរដ្ឋបាលដើម្បីអោយមានការងាយស្រួលក្នុងការបញ្ជូនលិខិតបញ្ជាក់។

※ ដើម្បីបញ្ជាក់ថាសិស្សដែលសិក្សាមុខវិជ្ជាជំនាញឯកទេសហើយជាគ្រួសារដែលទទួលបានការផ្គត់ផ្គង់ជីវភាពពីរដ្ឋសូមដាក់ឯកសារដែល
មាននៅលេខ(3)

(3) 非課税世帯の方

(1)の書類に加えて、次の①～③の書類を提出してください。

- ① 令和5年度の都道府県民税所得割額と市町村民税所得割額の合算額が0円(非課税)であることが確認できる次のア～ウのいずれか(保護者全員分の提出が必要)
- ア 令和5年度 市町村民税・県民税 非課税証明書の原本又はコピー
- イ 令和5年度 市町村民税・県民税 特別徴収税額通知書のコピー
- ウ 令和5年度 市町村民税・県民税 税額決定・納税通知書のコピー

【対象となる高校生等が神奈川県内の公立学校に在学の場合のみ】

- ◆ 就学支援金又は学び直し支援金の申請(届出)時に、オンラインで申請している又は、紙での申請時に、保護者全員の個人番号(マイナンバー)カードの写し等をご提出いただいている場合は、上記書類の提出を省略し、個人番号を利用して所得割額の確認を行うことが可能です。
- ◆ 詳しくは「非課税世帯の方で個人番号(マイナンバー)を利用される方へ」をご覧ください。

② 対象となる高校生等の健康保険証等のコピー※

③ 兄弟姉妹の健康保険証等のコピー※ (次の条件に該当する場合のみ)

令和5年7月1日現在、対象となる高校生等以外に、15歳(中学生を除く。)以上23歳未満の兄弟姉妹(平成12年7月3日～平成20年4月1日生まれ)を申請者が扶養している場合のみ提出してください。

※ 健康保険証のコピーは、保険者番号及び被保険者等記号・番号を黒塗りし、読み取れない状態にして提出してください。

神奈川県外から転入された場合や、転職等により健康保険証等が変更となった場合など、必要に応じて追加書類をお願いする場合があります。

【対象となる高校生等が神奈川県内の公立学校に在学の場合のみ】

非課税世帯の方で個人番号(マイナンバー)を利用される方へ

- ◆ 非課税世帯の方は、個人番号(マイナンバー)を利用することで、7(3)に記載の「① 令和5年度の都道府県民税所得割額と市町村民税所得割額の合算額が0円(非課税)であることが確認できる書類」の提出を省略することができます。
- ◆ 個人番号(マイナンバー)を利用するためには、就学支援金又は学び直し支援金の申請(届出)時に、オンラインで申請している※1か、紙での申請時に、保護者全員の個人番号(マイナンバー)カードの写し等※2を提出している必要があります。

※1 オンライン申請のうち、「自己情報(マイナポータル連携)により税額を登録」を選択した方は、7月中にe-Shienへログインし、マイナポータルから税情報を取得し、e-Shienへ再度登録する必要があります。

※2 個人番号カードのコピー、個人番号通知カードのコピー、個人番号が記載された住民票の写し、個人番号が記載された住民票記載事項証明書の原本又はコピー

- ◆ 専攻科の高校生等は個人番号(マイナンバー)を利用できません。
- ◆ 個人番号(マイナンバー)をご利用いただいても税情報が取得できない場合があります。(税の申告を行っていない方など)

その場合は、あらためて非課税証明書等をご提出いただきますのでご了承ください。

8 申請書の誓約・委任欄

申請書裏面に【5】誓約・委任欄がありますので内容を必ず確認していただき署名してください

(3) ចំពោះគ្រួសារដែលទទួលបានលើកលែងពន្ធ។

ឯកសារបន្ថែមពីលើឯកសារលេខ(1)គឺត្រូវដាក់ឯកសារពី①ដល់③

- ① ការបង់ពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់។ដែលគិតជាភាគរយនៃប្រាក់ចំណូលនៅក្នុងឆ្នាំ2023 សរុបពន្ធទៅ¥0

ត្រូវបញ្ជាក់លិខិតណាមួយដូចមាននៅខាងក្រោម(អាណាព្យាបាលគ្រប់រូបចាំបាច់ត្រូវដាក់)

- ア យកច្បាប់ដើមច្បាប់ចម្លងនៃលិខិតបញ្ជាក់ពីការអនុគ្រោះពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ប្រចាំឆ្នាំ2023
- イ យកច្បាប់ចម្លងនៃលិខិតជូនដំណឹងពីការបង់ពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ (ករណីពិសេស)ប្រចាំឆ្នាំ2023
- ウ យកច្បាប់ចម្លងនៃលិខិតជូនដំណឹងពីការបង់ពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ប្រចាំឆ្នាំ2023

【ចំពោះតែសិស្សដែលមានសិទ្ធិទទួលបានប្រាក់ជាសិស្សដែលកំពុងសិក្សានៅសាលារដ្ឋនៅក្នុងខេត្តកណ្តាលភ្នំ】

- ◆ សិស្សដែលបានដាក់ពាក្យ(ស្នើសុំ)ក៏ដូចជាប្រាក់ឧបត្ថម្ភការចូលរៀនម្តងទៀតតាមរយៈអនុញ្ញាតរបស់រដ្ឋសេវាសេវាសេវាលើកូរដាស ដោយមានភ្ជាប់នឹងឯកសារលិខិតថតចម្លងបណ្ណាល័យអត្តសញ្ញាណប័ណ្ណជាដើមរបស់អាណាព្យាបាលទាំងអស់ និងត្រូវលើកលែងដោយមិនយកឯកសារដូចមានចុះនៅខាងលើ,ហើយនឹងអាចមានការប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណដើម្បីពិនិត្យពន្ធទៅ។
- ◆ គ្រួសារដែលទទួលបានការអនុគ្រោះពន្ធហើយមានលេខអត្តសញ្ញាណប័ណ្ណសូមអញ្ជើញអាន។

- ② យកច្បាប់ចម្លងប័ណ្ណណាត់រ៉ាប់រងសុខភាពរបស់សិស្សដែលមានសិទ្ធិទទួលបានប្រាក់※
- ③ យកច្បាប់ចម្លងប័ណ្ណណាត់រ៉ាប់រងសុខភាពរបស់បងប្អូន※(បើមានករណី ដូចខាងក្រោម) គិតមកដល់ថ្ងៃទី1ខែ7ឆ្នាំ2023ពីសិស្សដែលដាក់ពាក្យមានបងប្អូន (មានករណីនៅថ្ងៃទី3ខែ7ឆ្នាំ2000រហូតដល់ថ្ងៃទី1ខែ4 ឆ្នាំ2008)មានអាយុ15ឆ្នាំឡើងតិចជាង23ឆ្នាំដែលនៅក្នុងបន្ទុកចិញ្ចឹម(លើកលែងតែសិស្សអនុវិទ្យាល័យ), ដាក់ឯកសារ ។

※ មុននឹងដាក់ច្បាប់ចម្លងបណ្ណាប័ណ្ណរ៉ាប់រងសុខភាព ត្រូវលុបដោយទឹកប៊ិចខ្មៅនៅកន្លែងមានលេខកាត ដើម្បីកុំអោយគេអានដាច់។

ក្នុងករណីមានការផ្លាស់ប្តូរទីលំនៅពីខេត្តផ្សេងឬក៏មានការផ្លាស់ប្តូរបណ្ណាណាត់រ៉ាប់រងសុខភាពដោយសារការដូរការងារនឹងអាចតម្រូវអោយដាក់ឯកសារបន្ថែម។

【ចំពោះតែសិស្សដែលមានសិទ្ធិទទួលបានប្រាក់ហើយកំពុងសិក្សានៅវិទ្យាល័យរដ្ឋក្នុងខេត្តកណ្តាលភ្នំ】

ចំពោះគ្រួសារដែលត្រូវបានទទួលបានការអនុគ្រោះពន្ធផលរដ្ឋហើយដាក់ពាក្យដោយប្រើលេខអត្តសញ្ញាណប័ណ្ណ

- ◆ គ្រួសារដែលត្រូវបានទទួលបានការអនុគ្រោះពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់ហើយដាក់ពាក្យដោយប្រើលេខអត្តសញ្ញាណប័ណ្ណដូចមានចុះនៅលេខ7 (3)「①ការបង់ពន្ធផលរដ្ឋរបស់ខេត្តស្រុកឃុំសង្កាត់។ដែលគិតជាភាគរយនៃប្រាក់ចំណូលនៅក្នុងឆ្នាំ2023សរុបពន្ធទៅ¥0」
- ◆ ដើម្បីប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណដើម្បីពិនិត្យពន្ធសិស្សដែលបានដាក់ពាក្យ (ស្នើសុំ) ប្រាក់ឧបត្ថម្ភការចូលរៀនម្តងទៀតតាមរយៈអនុញ្ញាត※1 ឬសេវាសេវាសេវាលើកូរដាសចាំបាច់ត្រូវដាក់ឯកសារដោយមានភ្ជាប់នឹងឯកសារលិខិតថតចម្លងបណ្ណាល័យអត្តសញ្ញាណប័ណ្ណជាដើម※2 របស់អាណាព្យាបាលទាំងអស់ ។
- ※1 ក្នុងចំណោមការដាក់ពាក្យតាមអនុញ្ញាត អ្នកដែលប្រើសេរីសយកកម្មវិធី ព័ត៌មានផ្ទាល់ខ្លួន(ភ្ជាប់ជាមួយបណ្ណាញ ម៉ែអាតាល់) ដើម្បីកាត់ត្រាចំនួនពន្ធទៅក្នុងកម្មវិធីe-Shien ដើម្បីទាញយកព័ត៌មានពន្ធផលរដ្ឋម៉ែអាតាល់ចាំបាច់ត្រូវបញ្ជូលព័ត៌មានផ្ទាល់ខ្លួនមុតងទៀតក្នុងកម្មវិធី e-Shien
- ※2 លិខិតថតចម្លងបណ្ណាល័យអត្តសញ្ញាណប័ណ្ណ,លិខិតថតចម្លងនៃបណ្ណាផ្តល់ដំណឹងលេខអត្តសញ្ញាណប័ណ្ណ,ច្បាប់ចម្លងនៃលិខិតបញ្ជាក់អាសយដ្ឋានដែលមានចុះលេខអត្តសញ្ញាណប័ណ្ណ,លិខិតថតចម្លងនៃការបញ្ជាក់អាសយដ្ឋានដែលមានចុះលេខអត្តសញ្ញាណប័ណ្ណ
- ◆ សិស្សវិទ្យាល័យដែលរៀនមុខវិជ្ជាឯកទេសជាដើម មិនអាចប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណបានទេ។
- ◆ សូមជំរាបទុកជាមុនថាបើមិនអាចដឹងចំនួនពន្ធតាមរយៈការប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណ (ដោយការមិនបានធ្វើការរាយការណ៍ពន្ធ) នឹងតម្រូវអោយដាក់លិខិតបញ្ជាក់អំពីការបង់ពន្ធ។

8 កិច្ចសន្យានិងការឯកភាពក្នុងការដាក់ពាក្យនៅខាងក្រោយខ្លួននៃលិខិតដាក់ពាក្យ[5] មានចុះអំពីកិច្ចសន្យា និងការឯកភាពក្នុងការដាក់ពាក្យ។សូមពិនិត្យកុំបីខានហើយបន្ទាប់មកសូមចុះហត្ថលេខា

こうこうせいとうしょうがくきゅうふきん つうじょうきゅうふ たいしょうしやおよ きゅうふがくかくにん
高校生等奨学給付金(通常給付)対象者及び給付額確認シート

តារាងពិនិត្យ, ថាតើសិស្សសរសេររៀបរយណាដែលអាចទទួលបានប្រាក់អាហារូបករណ៍ (ការផ្តល់ប្រាក់ទូទៅ) របស់វិទ្យាល័យបាន។

Q 1. 令和5年(2023年)7月1日現在、保護者の方は神奈川県内にお住まいですか？
 គិតមកដល់ថ្ងៃទី 1 ខែ 7 ឆ្នាំ 2023 តើអាណាព្យាបាលរស់នៅក្នុងខេត្តកាណាហ្គាវ៉ាឬទេ?

បាទ, បាទ→Q 2、 ទេ→A1



Q 2. 令和5年(2023年)7月1日現在、高校生等は学校に在籍していますか？
 គិតមកដល់ថ្ងៃទី 1 ខែ 7 ឆ្នាំ 2023 តើសិស្សវិទ្យាល័យ កំពុងរៀននៅសាលាដែរឬទេ?

បាទ, បាទ→Q 3、 ទេ→A2



Q 3. 令和5年(2023年)7月1日現在、高校生等は生活保護(生業扶助)を受けていますか？
 គិតមកដល់ថ្ងៃទី 1 ខែ 7 ឆ្នាំ 2023 តើសិស្សវិទ្យាល័យជាដើមមាន ទទួលការឧបត្ថម្ភកម្មភាពពីរដ្ឋ

(ប្រាក់ជំនួយការងារឬមុខរបរ) ឬទេ?

បាទ, បាទ→A3、 ទេ→Q 4



Q 4. 保護者全員の令和5年(2023年)度の都道府県民税所得割額と市町村民税所得割額の
 合算額は0円(非課税)ですか？

តើអាណាព្យាបាលសិស្សមានទទួលការអនុគ្រោះពន្ធរបស់ខេត្តឬឃុំសង្កាត់ដែលគិតជាភាគរយនៃប្រាក់ចំណូលសរុបពន្ធផ្សេងៗទៅៗ០ប្រាំឆ្នាំ2023ទេ?

បាទ, បាទ→Q 5、 ទេ→A4



Q 5. 通信制または専攻科の高校生等はいますか？

តើមានសិស្សវិទ្យាល័យដែលរៀនមុខវិជ្ជាជំនាញ ឬរៀនតាមប្រព័ន្ធប្រៃសណីយ៍ឬទេ?

បាទ, បាទ→A5、 ទេ→Q 6



Q 6. 高校生等以外に15歳(中学生を除く。)以上23歳未満の扶養されている兄弟姉妹がいますか？

ក្រៅពីសិស្សវិទ្យាល័យតើមានបន្ទុកចិញ្ចឹមបងប្អូនមានអាយុពី15ឆ្នាំដល់អាយុ23ឆ្នាំឬទេ?(លើកលែងតែសិស្សអនុវិទ្យាល័យ)

បាទ, បាទ→A6、 ទេ→Q 7



Q 7. 2人以上の高校生等がいますか？

តើមានគ្រួសារ រៀននៅវិទ្យាល័យលើសពី2នាក់ឬទេ?

បាទ, បាទ→A7、 ទេ→A8

A1. 都道府県ごとに申請期間が異なりますので、早急にお住まいの都道府県にお問合せください。
កំឡុងពេលដាក់ពាក្យគឺខុសៗគ្នាទៅតាមខេត្ត។ សូមសួរបញ្ជាក់ទៅសាលាខេត្តឬក្រុងតាមលំនៅដ្ឋានរស់នៅរបស់អ្នក។

A2. 該当しません。(休学又は7月2日以降の入学の場合はお問い合わせください。)

មិនអាចទទួលប្រាក់អាហារូបករណ៍ ។

(ករណីបានឈប់រៀនមួយរយៈកាលឬចូលរៀនក្រោយថ្ងៃទី2ខែកក្កដា សូមទំនាក់ទំនងមក)

A3. 「生活保護受給世帯」の給付額です。専攻科以外 国公立 32,300円 私立 52,600円
専攻科※ 国公立 50,500円 私立 52,100円

※ 保護者の方に令和5年度の住民税所得割が課税されている方がいる場合は対象外

គ្រួសារដែលទទួល ការឧបត្ថម្ភមុខភាពពីរដុំ ។ មិនរាប់បញ្ចូល "មុខវិជ្ជាជំនាញ" សាលារដ្ឋ ¥32,300

សាលាឯកជន ¥ 52,600

មុខវិជ្ជាជំនាញ※ សាលារដ្ឋ ¥50,500 សាលាឯកជន ¥52,100

※ប្រសិនបើអាណាព្យាបាលណាម្នាក់មានប្រាក់ចំណូលរហូតដល់តម្រូវអោយបង់ពន្ធក្នុងឆ្នាំ2023គឺគ្មានសិទ្ធិទទួលប្រាក់ទេ។

A4. 該当しません。

មិនអាចទទួលប្រាក់អាហារូបករណ៍ ។

A5. 通信制・専攻科の高校生等については「通信制」「専攻科」の給付額です。

国公立 50,500円 私立 52,100円

សម្រាប់សិស្សវិទ្យាល័យនៃប្រព័ន្ធ ប្រៃសណីយ៍ · មុខវិជ្ជាជំនាញ លើថ្លៃ «ប្រព័ន្ធ ប្រៃសណីយ៍» «មុខវិជ្ជាជំនាញ»

សាលារដ្ឋ ¥ 50,500 លាឯកជន ¥ 52,100

通信制・専攻科以外の高校生等がいる場合は「非課税世帯・第2子」の給付額です。

国公立 143,700円 私立 152,000円

បើសិនក្រៅពីសិស្សវិទ្យាល័យនៃប្រព័ន្ធ ប្រៃសណីយ៍ ផ្សេងទៀតគឺ · មុខវិជ្ជាជំនាញ

«គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធផ · កូនទី 2» សាលារដ្ឋ ¥143,700 សាលាឯកជន ¥152,000

A6. 「非課税世帯・第2子」の給付額です。国公立 143,700円 私立 152,000円

«គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធផ · កូនទី 2» សាលារដ្ឋ ¥143,700 សាលាឯកជន ¥152,000

A7. 1人目の高校生等は「非課税世帯・第1子」の給付額です。

国公立 117,100円 私立 137,600円

ចំពោះសិស្សវិទ្យាល័យនៃអ្នកទី 1 «គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធផ · កូនទី 1» ។

សាលារដ្ឋ ¥117,100 សាលាឯកជន ¥137,600

2人目以降の高校生等は「非課税世帯・第2子」の給付額です。

国公立 143,700円 私立 152,000円

បើសិនមានសិស្សវិទ្យាល័យ 2 នាក់ឡើងទៅ «គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធផ · កូនទី 2»

សាលារដ្ឋ ¥143,700 សាលាឯកជន ¥152,000

A8. 「非課税世帯・第1子」の給付額です。国公立 117,100円 私立 137,600円

«គ្រួសារដែលត្រូវបានទទួលការអនុគ្រោះពន្ធផ · កូនទី 1» នឹងត្រូវទទួលប្រាក់បើ

សាលារដ្ឋ ¥117,100 សាលាឯកជន ¥137,600